



សេវាសុខភាពផ្លូវចិត្ត/ការប្រើប្រាស់សារធាតុញៀន (Mental Health/Substance Abuse Services)

ចូលប្រើសេវាសុខភាពអាកប្បកិរិយា (Access to Behavioral Health)  240-777-1770

ផ្តល់ការវាយតម្លៃ និងគំណត់សម្រាប់អ្នកស្រុកដែលត្រូវការសេវាសុខភាពផ្លូវចិត្តសំខាន់ៗ និង/ឬបញ្ហាប្រើប្រាស់សារធាតុញៀន។ កម្មវិធីនេះរួមមាន៖

- កម្មវិធីសុខភាពអាកប្បកិរិយាមនុស្សពេញវ័យ (Adult Behavioral Health Program)
- កម្មវិធីសុខភាពផ្លូវចិត្តកុមារនិងមនុស្សវ័យជំទង់ (Child & Adolescent Mental Health Program)
- ការគ្រប់គ្រងករណីសុខភាពផ្លូវចិត្ត (Mental Health Case Management)
- សេវាសុខភាពផ្លូវចិត្តសម្រាប់មនុស្សចាស់ (Mental Health Services for Seniors)
- សេវាសុខភាពផ្លូវចិត្ត និងការញៀនរបស់អ្នកជំងឺមិនសម្រាកពេទ្យ (Outpatient Addiction and Mental Health Services)

សេវាវាយតម្លៃកុមារនិងមនុស្សវ័យជំទង់ (Child and Adolescent Assessment Services, CABHS)  240-777-1430
ខ្សែទូរសព្ទទាន់ហេតុការណ៍ប្រចាំខោនធីក្រុងម៉ុងហ្គោមេរី (Montgomery County Hotline) 301-738-2255
 24 ម៉ោង/7 ថ្ងៃក្នុងមួយសប្តាហ៍ សេវាអាកប្បកិរិយា អាទិត្យ-ព្រហស្បតិ៍ 12:00 ថ្ងៃត្រង់-9:00យប់

សេវាដោះស្រាយវិបត្តិ (Crisis Services)

សេវាកម្មទាំងនេះអាចរកបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់ទូរលេខ (TTY) សូមចុចលេខ 711។

មជ្ឈមណ្ឌលដោះស្រាយវិបត្តិ និងគ្រុមដោះស្រាយវិបត្តិចល័ត (Crisis Center & Mobile Crisis Team)  240-777-4000

កម្មវិធីជំនួយជនរងគ្រោះនិងការរំលោភបំពានផ្លូវភេទ (Victim Assistance and Sexual Assault Program, VASAP) 240-777-4357


សេវារងរបួស (Trauma Services), កម្មវិធីអ្នកដែលត្រូវបានគេបំពាន (Abused Persons Program, APP) 240-777-4673

ខ្សែទូរសព្ទទាន់ហេតុការណ៍អំពើហិង្សាសនិងរំលោភបំពានលើកុមារ (Child Abuse & Neglect Hotline) 240-777-4417

លេខទូរសព្ទជំនួយផ្នែកអត្តឃាតនិងវិបត្តិ 988 (988 Suicide & Crisis Lifeline) 988

សេវាការពារមនុស្សពេញវ័យ (Adult Protective Services)  240-777-3000

សេវាកុមារ (Children's Services)

ការថែទាំខាងវេជ្ជសាស្ត្រសម្រាប់កុមារ  301-628-3450

ការថែទាំសម្រាប់កុមារ (Medical Care for Uninsured Children (Care for Kids))
 សេវាថែទាំបឋមនិងឯកទេស

គំណត់សម្រាប់កុមារសេវាកុមារតូច (ChildLink (Early Childhood Services))  240-777-4769

ព័ត៌មាននិងសេវាបញ្ជូនបន្តសម្រាប់ក្រុមគ្រួសារដែលមានកូនចាប់ពីកំណើតដល់អាយុ 5 ឆ្នាំ

កម្មវិធីសុខភាពកុមាររដ្ឋម៉ារីឡែន (Maryland Children's Health Program, MCHP)  1-855-642-8572

ការថែទាំសុខភាពកុមារដែលមានអាយុចាប់ពី 0-19 ឆ្នាំ និងសម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់អាយុទាំងអស់


សេវាសុខភាពនៅសាលារៀន (School Health Services)  240-777-1550

ធានានិងលើកកម្ពស់សុខភាព សុវត្ថិភាព និងសុខុមាលភាពសិស្សនៅតាមសាលារៀន

កម្មវិធីបង្ការជំងឺបង្ការរោគ (Immunization Program) 240-777-1050

ការបង្ការជំងឺបង្ការរោគដោយពុំចាំបាច់ណាស់សម្រាប់កុមារដែលមានអាយុក្រោម 19 ឆ្នាំ។ ទីតាំងរួមមាន៖ មណ្ឌលសុខភាព Dennis Avenue

មណ្ឌលសុខភាព Silver Spring 

មណ្ឌលសេវាកម្មកំប៉ុងអាប់ខោនធី 

មណ្ឌលសេវាសុខភាពសាលារៀន/មណ្ឌល Rocking Horse Road 

សេវាថែទាំសុខភាពមាតា/ការបន្តពូជ (Maternal/Reproductive Health Care Services)

ភាពជាដៃគូផ្នែកសម្ពាធកម្មវិធីថែទាំមនោលសម្រាល (Maternity Partnership / Prenatal Care Program)  240-777-1003

ការរៀបចំផែនការគ្រួសារ/សុខភាពបន្តពូជ (Family Planning/Reproductive Health)

ផ្តល់សេវាថែទាំសុខភាពបន្តពូជ និងសេវាសុខភាពបង្ការដែលពាក់ព័ន្ធក្រុមហ៊ុននីកសហកម្ម-

ក្រុមហ៊ុនសេវាកម្មគ្រួសារ (CCI-Family Services Inc (FSI)) 240-790-3334

ក្រុមហ៊ុននីកសហកម្ម (CCI)-Gaithersburg 301-216-0880

ក្រុមហ៊ុននីកសហកម្ម (CCI)-Silver Spring 301-585-1250

ក្រុមហ៊ុននីកសហកម្ម (CCI)-Takoma Park 301-431-2972

គ្លីនិកសុខភាពម៉ារី (Mary's Center Clinic)  240-485-3160

មជ្ឈមណ្ឌលភាពជាមាតាបិតាដែលបានគ្រោងទុក (Center Planned Parenthood) Gaithersburg  301-208-1300

Revised on: 04/26/23
 REB.KHM.06

Khmer



Together To Build A Healthy Community

ធម្មធានសេវាកម្មសុខភាពនិងសង្គមសម្រាប់អ្នកស្រុកខោនធីម៉ុងហ្គោមេរី





Montgomery County
 Department of Health and Human Services
 Asian American Health Initiative
 1401 Rockville Pike, 3rd Floor,
 Rockville, MD 20852

ទូរសព្ទ៖ 240-777-4517 ទូរលេខ (TTY) សូមចុចលេខ 711


ទូរសារ៖ 240-777-4564

គេហទំព័រ៖ www.AAHIinfo.org
 អ៊ីមែល៖ AAHI@montgomerycountymd.gov

 ស្វែងរក៖ Asian American Health Initiative
 Twitter @AAHI_info

ទម្រង់ជំនួសនៃលិខិតនេះគឺអាចរកបានតាមការស្នើសុំដោយទូរសព្ទទៅលេខ 240-777-4517

ឬចូលទៅគេហទំព័រ www.AAHIinfo.org។

 អាចចូលប្រើបានក្នុងចម្ងាយ 0.5 ម៉ាយល៍នៃការធ្វើដំណើរ/ចំណតស្ថានីយ៍ថតឡើងក្រោមដី (Ride On/Metro stop)



ការដាក់ពាក្យសុំសេវាកម្មនិងភាពមានសិទ្ធិទទួលបាន (Service Application and Eligibility)

ការិយាល័យសិទ្ធិទទួលបាននិងសេវាជំនួយ (Office of Eligibility and Support Services, OESS) 240-777-0311

ចំណុចចូលនិងការដាក់ពាក្យសុំកម្មវិធីសហព័ន្ធ រដ្ឋ និងខោនធី។ ទីតាំងរួមមាន៖

Gaithersburg, Germantown, Rockville, Downtown Silver Spring, Glenmont/Silver Spring និង Takoma/East Silver Spring

សេវាមនុស្សចាស់និងជនពិការ (Senior & Disability Services)

អង្គការធនធានមនុស្សចាស់និងជនពិការ (Aging & Disability Resource Unit) 240-777-3000

ផ្តល់ព័ត៌មាននិងធនធានសម្រាប់មនុស្សចាស់និង/ឬអ្នកដែលមានពិការភាព

- និងអ្នកថែទាំរបស់ពួកគេ/ជំនួយតាមផ្ទះរួមមាន៖
- សេវាកម្មការពារមនុស្សពេញវ័យ (Adult Protective Services)
 - ការថែទាំតាមផ្ទះ
 - ជំនួយសម្រាប់អ្នកថែទាំគ្រួសារ
 - ជំនួយហិរញ្ញវត្ថុ
 - កម្មវិធីឧបត្ថម្ភធនថែទាំមនុស្សចាស់ (Senior Care Subsidy Program)
 - មធ្យោបាយធ្វើដំណើរ
 - លំនៅដ្ឋាន
 - កម្មវិធីអាហារូបត្ថម្ភមនុស្សចាស់ (Senior Nutrition Program)
 - កម្មវិធីម៉ាកធ្មេញមនុស្សចាស់ (Senior Dental Program)

ភ្ជាប់ការធ្វើដំណើរ (Connect-A-Ride) 301-738-3252

ផ្តល់ព័ត៌មានស្តីពីជម្រើសមធ្យោបាយធ្វើដំណើរសម្រាប់អ្នកដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅនិងជនពិការ ក៏ដូចជាព័ត៌មានសម្រាប់ការជិះតាក់ស៊ីដោយឥតគិតថ្លៃ ការបាក់កំសាំងបង្ការជំងឺកូវីដ (COVID) ការធ្វើតេស្តនិងកន្លែងយកម៉ាស់សម្រាប់មនុស្សចាស់ (65 ឆ្នាំឡើងទៅ)។

ហៅ 'ហើយ' ឡើងដំណើរ (Call 'N' Ride) 301-948-5409

មធ្យោបាយធ្វើដំណើរសម្រាប់មនុស្សចាស់និងជនពិការ

ខ្សែទូរសព្ទព័ត៌មានមធ្យោបាយធ្វើដំណើរនៃជំនួយវេជ្ជសាស្ត្រ (Medicaid Transportation Information Line) 240-777-5890



កម្មវិធីជំនួយធានារ៉ាប់រងសុខភាពមនុស្សចាស់របស់ខោនធី (County's Senior Health Insurance Assistance Program, SHIP) 301-255-4250

ផ្តល់ព័ត៌មាននិងការប្រឹក្សាយោបល់អំពីការថែទាំផ្នែកវេជ្ជសាស្ត្រដោយឥតគិតថ្លៃសម្រាប់មនុស្សចាស់ ជនពិការ ក្រុមគ្រួសារនិងអ្នកថែទាំ


សម្រាប់ព័ត៌មានស្តីពីសេវាកម្មណាមួយដែលបានផ្តល់ជូនដោយក្រសួងសុខាភិបាលនិងកិច្ចការមនុស្សជាតិខោនធីក្រុងម៉ុងហ្គោមេរី (Montgomery County Department of Health & Human Services) សូមទូរសព្ទទៅ MC 311 តាមលេខ 240-777-0311 ទទួលយកការហៅទូរសព្ទជាភាសាជាច្រើន។ គេហទំព័រ៖ www.montgomerycountymd.gov/311

សេវាកម្មដែលមានរាយខាងក្រោមប្រហែលជាមានលក្ខខណ្ឌ កម្រ រឺនភាពមានសិទ្ធិទទួលបាន។ ដើម្បីដឹងថាអ្នកមានសិទ្ធិឬអត់ សូមទូរសព្ទទៅលេខទូរស័ព្ទរបស់កម្មវិធីដើម្បីហែកស្តរ ឬចូលទៅគេហទំព័ររបស់ខោនធីម៉ុងហ្គោមេរី (Montgomery County) www.montgomerycountymd.gov/hhs

សេវាជំងឺមហារីក (Cancer Services)

ការពិនិត្យជំងឺមហារីកសង្កន់ និងមាត់ស្បូន (Breast and Cervical Cancer Screening)  240-777-1750
 កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំ (Colorectal Cancer Screening Program)  240-777-1750



សេវាកម្មជំងឺរលាកថ្លើមប្រភេទ B (Hepatitis B Services)

គម្រោងបញ្ឈប់ជំងឺរលាកថ្លើមប្រភេទ B (STOP B Project)  240-393-5950
 ការអប់រំដោយឥតគិតថ្លៃ ការពិនិត្យដោយឥតគិតថ្លៃ ការចាក់វ៉ាក់សាំង និងការបញ្ជូនបន្តសម្រាប់ការព្យាបាល


សេវាផ្តាច់ការជក់បារី (Quit Smoking Services)

ខ្សែទូរសព្ទផ្តាច់ផ្តាជក់បារី (Maryland Tobacco Quitline) 1-800-784-8669
 ខ្សែទូរសព្ទផ្តាច់ផ្តាជក់សម្រាប់ជនជាតិអាស៊ី (Asian Smokers' Quitline)
 សម្រាប់ភាសាចិន៖ 1-800-838-8917
 សម្រាប់ភាសាវៀតណាម៖ 1-800-778-8440
 សម្រាប់ភាសាកូរ៉េ៖ 1-800-556-5564



សេវាមាត់ធ្មេញ (Dental Services)


សេវាមាត់ធ្មេញ (Dental Services)  240-777-1875
 សេវាមាត់ធ្មេញអ្នកជំងឺអេដស៍ (HIV Dental Services)  240-777-1760

ការគ្របដណ្តប់ខាងវេជ្ជសាស្ត្រ (Medical Coverage)

ទារកក្នុងកម្មវិធីគ្រប់គ្រងករណីហានិភ័យ (Infant at Risk Case Management Program)  240-777-1635
 ការសម្របសម្រួលការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សពេញវ័យដែលមានពិការភាព
 ការថែទាំខាងវេជ្ជសាស្ត្រសម្រាប់មនុស្សពេញវ័យអនាថា (Medical Care for Homeless Adults) 240-777-4000

សេវាសុខភាពសហគមន៍ (Community Health Services)

ការគ្រប់គ្រងជំងឺ (Disease Control)  240-777-1755
 ស៊ើបអង្កេតឧប្បត្តិហេតុនៃជំងឺឆ្លងលើកលែងតែជំងឺកាមរោគ (STD) ជំងឺរលេង (TB) និងជំងឺអេដស៍ (HIV)
 ការធ្វើតេស្តជំងឺកាមរោគនិងជំងឺអេដស៍ និងការគ្រប់គ្រងករណី (STI/HIV Testing and Case Management)  240-777-1869

ការធ្វើតេស្តនិងការព្យាបាលជំងឺរលេង (TB Testing and Treatment)  240-777-1800

ព័ត៌មានធ្វើដំណើរអន្តរជាតិ (International Travel Info) 240-777-0311

សេវារដ្ឋានម្ហូបអាហារ (Food Service Facility)  240-777-3986

ដំណើរការទឹកថ្លៃនិងអាជ្ញាប័ណ្ណផ្ទាល់ខ្លួននិងពាក្យបណ្តឹងពាក់ព័ន្ធនឹងអាហាររដ្ឋាន។

ជំនួយហិរញ្ញវត្ថុ/សេវាកម្មលំនៅដ្ឋាន (Financial Assistance/Housing Services)

កម្មវិធីជំនួយសាធារណៈ (Public Assistance Programs) 311
 ជំនួយអាហារ និងប្រាក់ចំណូល

ការបង្ការការបណ្តេញចេញជាបន្ទាន់ (Emergency Eviction Prevention) 240-777-0311
 ជំនួយអន្តរាគមន៍រឹបត្រី។ ទីតាំងរួមមាន៖
 Germantown
 Rockville
 Silver Spring

កម្មវិធីជំនួយថ្លៃប្រើប្រាស់ទឹកភ្លើងឧស្ម័ន (Utility Assistance Program)  240-777-4450

ខ្សែទូរសព្ទព័ត៌មានជនអនាថា (Homeless Information Line) 240-907-2688

គណៈកម្មការឱកាសលំនៅដ្ឋាន (Housing Opportunities Commission) 240-627-9400
 ផ្តល់ព័ត៌មានអំពីលំនៅដ្ឋាន ការប្រឹក្សាយោបល់ និងសេវាកម្មជំនួយនានា

សេវាក្រៀមខ្លួនសម្រាប់គ្រោះអាសន្ន (Emergency Preparedness Services)


ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន និងសន្តិសុខមាតុភូមិ (Office of Emergency Management and Homeland Security) 240-777-0311
 ព័ត៌មានស្តីពីការរៀបចំផែនការសម្រាប់គ្រោះអាសន្ន និងការចុះឈ្មោះសម្រាប់ការជូនដំណឹងពីក្រុងម៉ុងហ្គោមេរី

កម្មវិធីអ្នករក្សាកម្មករជំងឺ (Patient Navigator Program)


ផ្តល់ជូនអ្នកបកប្រែនិងសេវាកម្មរករកធនធានសុខភាពនិងសេវាសង្គមកិច្ច។
 សម្រាប់ភាសាចិន៖ 301-760-4991
 សម្រាប់ភាសាហិណ្ឌូ៖ 301-760-4571
 សម្រាប់ភាសាកូរ៉េ៖ 301-760-7058
 សម្រាប់ភាសាវៀតណាម៖ 301-760-4992
 សម្រាប់ភាសាដាវី៖ 240-396-2191
 សម្រាប់ភាសាផ្សេងៗទៀត៖ 301-760-7051


គ្លីនិកថែទាំសុខភាពក្រុងម៉ុងហ្គោមេរី (Montgomery Cares Clinics)

ការថែទាំវេជ្ជសាស្ត្រសម្រាប់អ្នកស្រុកដែលគ្មានធានារ៉ាប់រង ប្រាក់ចំណូលមានដែនកំណត់ (មិនបាច់មានឯកសារបញ្ជាក់ពីស្ថានភាពផ្លូវច្បាប់ទេ)។
 ដាក់ពាក្យតាមរយៈការិយាល័យសិទ្ធិទទួលបាននិងសេវាជំនួយ (OESS) តាមលេខ 240-777-0311។
 *= ទទួលយក ការថែទាំវេជ្ជសាស្ត្រ (Medicare); # = ទទួលយក ជំនួយវេជ្ជសាស្ត្រ (Medicaid)

Aspen Hill
 មណ្ឌលសុខភាពមន្ទីរពេទ្យឈើគ្នា  301-557-1940
 ដង់ស៊ីតឺស៊ី (Holy Cross Hospital Health Center) #
 ការថែទាំវេជ្ជសាស្ត្រចល័ត (Mobile Medical Care) * # 301-493-2400

Gaithersburg
 សេវាសុខភាពនិងសុខុមាលភាព  301-585-1250
 ក្រុមហ៊ុនគ្លីនិកសហគមន៍ (CCI Health & Wellness Services) * #


មណ្ឌលសុខភាពមន្ទីរពេទ្យឈើគ្នា  301-557-1940
 ដង់ស៊ីតឺស៊ី (Holy Cross Hospital Health Center) #


គ្លីនិកសុខភាពមេត្រា (Mercy Health Clinic) #  240-773-0322
 ការថែទាំវេជ្ជសាស្ត្រចល័ត (Mobile Medical Care) * # 301-493-2400


គ្លីនិកសុខភាពអ្នកស្ម័គ្រចិត្តជនជាតិអាស៊ីទាំងអស់ (Pan Asian Volunteer Health Clinic) * #  240-393-5950

គ្លីនិកថែទាំម៉ុងហ្គោមេរី (Montgomery Cares Clinics)


ការថែទាំវេជ្ជសាស្ត្រសម្រាប់អ្នកស្រុកដែលគ្មានធានារ៉ាប់រង ប្រាក់ចំណូលមានដែនកំណត់ (មិនបាច់មានឯកសារបញ្ជាក់ពីស្ថានភាពផ្លូវច្បាប់ទេ)។
 ដាក់ពាក្យតាមរយៈការិយាល័យសិទ្ធិទទួលបាននិងសេវាជំនួយ (OESS) តាមលេខ 240-777-0311។
 *= ទទួលយក ការថែទាំវេជ្ជសាស្ត្រ (Medicare); # = ទទួលយក ជំនួយវេជ្ជសាស្ត្រ (Medicaid)

Germantown
 មណ្ឌលសុខភាពមន្ទីរពេទ្យឈើគ្នា ដង់ស៊ីតឺស៊ី (Holy Cross Hospital Health Center) #  301-557-1940



ការថែទាំវេជ្ជសាស្ត្រចល័ត-គ្លីនិកអាបខោនធី (Mobile Medical Care -The Upcounty Clinic) * #  301-634-9600
 ការថែទាំវេជ្ជសាស្ត្រចល័ត-មណ្ឌលសេវាសហគមន៍កូរ៉េ/ទីក្រុងអាឡឺម៉ង់កាំសាំ (Mobile Medical Care-Korean Community Service Center/KAMMSA Germantown) 301-634-9600


Olney
 ប្រយ័កតូ សាលុដ (Proyecto Salud) #  301-260-1073


Rockville
 និកសុខភាពមន្ទីរពេទ្យម៉ានស៊ែន (Mansfield Kaseman Health Clinic) #  301-917-6800


ការថែទាំវេជ្ជសាស្ត្រចល័ត (Mobile Medical Care) * # 301-493-2400
 និកវេជ្ជសាស្ត្រស្ត្រីចល័ត (Mobile Med Women's Clinic)  301-493-2400


Silver Spring
 គ្លីនិកវេជ្ជសាស្ត្រសប្បុរសធម៌កាតូលិក (Catholic Charities Medical Clinic)  301-434-8985

ក្រុមហ៊ុនគ្លីនិកសហគមន៍ (CCI Health & Wellness Services) * #  301-585-1250
 មណ្ឌលសុខភាពមន្ទីរពេទ្យឈើគ្នា  301-557-1940

ដង់ស៊ីតឺស៊ី (Holy Cross Hospital Health Center) #
 គ្លីនិកសុខភាពម៉ារី (Mary's Center Clinic) * #  240-485-3160

ការថែទាំវេជ្ជសាស្ត្រចល័ត (Mobile Medical Care) * # 301-493-2400
 គ្លីនិកវេជ្ជសាស្ត្រមណ្ឌលសហគមន៍ម៉ូស្លីម (Muslim Community Center Medical Clinic) * #  301-384-2166

Takoma Park
 សេវាសុខភាពនិងសុខុមាលភាពក្រុមហ៊ុនគ្លីនិកសហគមន៍ (CCI Health & Wellness Services) * #  301-431-2972

Wheaton
 ប្រយ័កតូ សាលុដ (Proyecto Salud) #  301-260-1073